

ទម្រង់បញ្ជាក់ដោយខ្លួនឯងសម្រាប់ថយន្ត - CALWORKS

ការណែនាំ: បំពេញទម្រង់នេះដើម្បីប្រាប់យើងពីថយន្តទាំងអស់ដែលគ្រួសាររបស់អ្នកកាន់កាប់នាពេលបច្ចុប្បន្ន។ នេះរួមមានថយន្តដាក់ម៉ាស៊ីន ដូចជា ម៉ូតូ ម៉ូតូកង់តូចមានម៉ាស៊ីន រថយន្ត និងកាណូត។ ប្រសិនបើអ្នកត្រូវការកន្លែងបន្ថែមដើម្បីឆ្លើយសំណួរ សូមភ្ជាប់ក្រដាសទំព័រមួយទៀត។

ឈ្មោះ:	លេខសំណុំរឿង:	
	ថយន្ត (1)	ថយន្ត (2)
ម្ចាស់ថយន្ត		
ឈ្មោះបុគ្គលដែលប្រើថយន្តនេះ		
តើថយន្តនេះត្រូវបាន:	☐ បាទ/ចាស ☐ ទេ	☐ បាទ/ចាស ☐ ទេ
- ប្រើដូចជាផ្ទះឬទេ? - ប្រើសម្រាប់មុខរបរផ្ទាល់ខ្លួន ការផ្គត់ផ្គង់ផ្ទាល់ខ្លួនឬពាណិជ្ជកម្ម? - ត្រូវការដើម្បីដឹកជញ្ជូនសមាជិកគ្រួសារដែលពិការ? - ប្រើដើម្បីទៅយកសាំងឬទីករបស់គ្រួសារ?	ប្រសិនបើ បាទ/ចាស អ្នកអាចឈប់ ចុះហត្ថលេខា និងដាក់កាលបរិច្ឆេទទម្រង់នេះ។	ប្រសិនបើ បាទ/ចាស អ្នកអាចឈប់ ចុះហត្ថលេខា និងដាក់កាលបរិច្ឆេទទម្រង់នេះ។
តើថយន្តនេះត្រូវបានប្រើដោយក្មេងអាយុក្រោម 18 ឆ្នាំដើម្បី:	☐ បាទ/ចាស ☐ ទេ	☐ បាទ/ចាស ☐ ទេ
- ទៅសាលា? - ធ្វើការ? - ការហ្វឹកហ្វឺន? - រកការងារធ្វើ?	ប្រសិនបើ បាទ/ចាស អ្នកអាចឈប់ ចុះហត្ថលេខា និងដាក់កាលបរិច្ឆេទទម្រង់នេះ។	ប្រសិនបើ បាទ/ចាស អ្នកអាចឈប់ ចុះហត្ថលេខា និងដាក់កាលបរិច្ឆេទទម្រង់នេះ។
តើថយន្តនេះជាអំណោយ ការបរិច្ចាគ ឬការផ្លាស់ប្តូរទីកន្លែងរបស់គ្រួសារ? អ្នកអាចត្រូវបានគេសួរដោយខោនធីដើម្បីផ្តល់នូវភស្តុតាង។	☐ បាទ/ចាស ☐ ទេ ☐ អំណោយ ☐ ការបរិច្ចាគ ☐ ការផ្លាស់ប្តូរទីកន្លែងរបស់គ្រួសារ ប្រសិនបើ បាទ/ចាស សូមគូសប្រអប់ដែលពាក់ព័ន្ធ សូមភ្ជាប់កម្រិតស្តុកស្តង់ដារ DMV ហើយឈប់ទីនេះ ចុះហត្ថលេខា និងដាក់កាលបរិច្ឆេទទម្រង់នេះ។ ប្រសិនបើអ្នកមិនមានភស្តុតាងទេ សូមសួរខោនធីសម្រាប់ការជួយ។	☐ បាទ/ចាស ☐ ទេ ☐ អំណោយ ☐ ការបរិច្ចាគ ☐ ការផ្លាស់ប្តូរទីកន្លែងរបស់គ្រួសារ ប្រសិនបើ បាទ/ចាស សូមគូសប្រអប់ដែលពាក់ព័ន្ធ សូមភ្ជាប់កម្រិតស្តុកស្តង់ដារ DMV ហើយឈប់ទីនេះ ចុះហត្ថលេខា និងដាក់កាលបរិច្ឆេទទម្រង់នេះ។ ប្រសិនបើអ្នកមិនមានភស្តុតាងទេ សូមសួរខោនធីសម្រាប់ការជួយ។
ឆ្នាំ/ប្រភេទឡាន/ម៉ូដ		
លេខអាជ្ញាប័ណ្ណថយន្ត		
តម្លៃប៉ាន់ប្រមាណរបស់ថយន្ត (តើថយន្តរបស់អ្នកតម្លៃប៉ុន្មាន)? យើងហៅវាថាជាតម្លៃទីផ្សារសមរម្យ។	\$ ☐ ខ្ញុំមិនដឹង/ខ្ញុំត្រូវការជំនួយដើម្បីស្វែងរកតម្លៃ	\$ ☐ ខ្ញុំមិនដឹង/ខ្ញុំត្រូវការជំនួយដើម្បីស្វែងរកតម្លៃ
របៀបដែលខ្ញុំបានស្វែងរកតម្លៃទីផ្សារសមរម្យ	☐ សម្រាប់ការផ្សាយពាណិជ្ជកម្មលក់ ☐ អ្នកជួញដូរឡាន ☐ សៀវភៅពណ៌ខៀវខែលី (Kelly Blue Book) ☐ មេខានីច ☐ តម្លៃទិញ ☐ ផ្សេងៗ : _____	☐ សម្រាប់ការផ្សាយពាណិជ្ជកម្មលក់ ☐ អ្នកជួញដូរឡាន ☐ សៀវភៅពណ៌ខៀវខែលី (Kelly Blue Book) ☐ មេខានីច ☐ តម្លៃទិញ ☐ ផ្សេងៗ : _____
ចំនួនទឹកប្រាក់ប៉ុន្មានដែលខ្ញុំជំពាក់លើថយន្តនេះ	\$ ☐ ខ្ញុំមិនដឹង/ខ្ញុំត្រូវការជំនួយដើម្បីស្វែងរកចំនួនទឹកប្រាក់ដែលជំពាក់	\$ ☐ ខ្ញុំមិនដឹង/ខ្ញុំត្រូវការជំនួយដើម្បីស្វែងរកចំនួនទឹកប្រាក់ដែលជំពាក់
អ្វីដែលខ្ញុំបានប្រើដើម្បីស្វែងរកចំនួនទឹកប្រាក់ដែលជំពាក់លើថយន្តនេះ	☐ វិក័យប័ត្រចុងក្រោយ ☐ ការថ្លែងបញ្ជាក់អ្នកឲ្យខ្ចី ☐ ប៉ាន់ស្មាន ☐ ផ្សេងៗ : _____	☐ វិក័យប័ត្រចុងក្រោយ ☐ ការថ្លែងបញ្ជាក់អ្នកឲ្យខ្ចី ☐ ប៉ាន់ស្មាន ☐ ផ្សេងៗ : _____
តើនេះជាថយន្តជួលឬ?	☐ បាទ/ចាស ☐ ទេ	☐ បាទ/ចាស ☐ ទេ
ខ្ញុំប្រកាសថា នៅក្រោមការដាក់ពិន័យការរក្សាភូមិភាគ នៅក្រោមច្បាប់សហរដ្ឋអាមេរិក និងរដ្ឋ California ព័ត៌មាន ផ្តល់ឲ្យលើទម្រង់នេះគឺពិត និងត្រឹមត្រូវ ហើយគ្រប់គ្រាន់ទាំងស្រុង តាមការយល់ដឹងល្អបំផុតរបស់ខ្ញុំ។		
ហត្ថលេខា:	កាលបរិច្ឆេទ:	